



របាយការណ៍សង្ខេបនៃការនាំចេញអង្ករកម្ពុជា រយៈពេល៨ខែ ឆ្នាំ២០២០ និងខែសីហា ឆ្នាំ២០២០

Cambodia's Rice Export Summary Report 8 months of 2020 and August 2020

#2C, Street 120, Sangkat Phsar Tmey II, Khan Daun Penh, Phnom Penh, Cambodia



www.crf.org.kh



info@crf.org.kh



(855) 23 559 8999

**ការនាំចេញអង្កររបស់កម្ពុជា ក្នុងរយៈពេល
៨ខែ នៃឆ្នាំ២០២០ មានបរិមាណសរុបចំនួន
៤៤៨ ២០៣ តោន និងទទួលបានចំណូល
ខិត ៣០០លានដុល្លារសហរដ្ឋអាមេរិក**



**Cambodia's milled-indica rice
export in 8 months of 2020
reached 448,203 tonnes, receiving
about USD 300 million**

ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២០ កម្ពុជាបានសម្រេចការនាំចេញ
អង្ករគ្រប់ប្រភេទចំនួន ៤៤៨ ២០៣តោន ដែលមានកំណើន
ជាង៣១% បើប្រៀបធៀបទៅរយៈពេលដូចគ្នាឆ្នាំ២០១៩ និង
គិតជាទឹកប្រាក់ មានចំនួនសរុប ២៩៩.៩០ លានដុល្លារ
សហរដ្ឋអាមេរិក។

In 8 months of 2020, Cambodia achieve the
milled rice export in the total amount of
448,203 tonnes, increased by 31% comparing
to the same period in 2019, and receiving
USD 299.90 million as the gross revenue.

គោលដៅទីផ្សារនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០
Cambodian Rice Market Desitnations in 8 months of 2020

បរិមាណនាំចេញអង្ករកម្ពុជា ៨ខែ ក្នុងឆ្នាំ២០២០ តាមទីផ្សារគោលដៅ
ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩
Cambodian Rice Export Destinations Statistic
8 months of 2020 VS 8 months of 2019



ក្នុងរយៈពេល៨ខែនេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសចិន
បានចំនួន ១៥៩ ២៥៣តោន សហគមន៍អឺរ៉ុបបានចំនួន
១៤៩ ៨៤៨ តោន បណ្តាប្រទេសសមាជិកអាស៊ានបានចំនួន
៦០ ៩៣៣តោន ហើយនិងបណ្តាប្រទេសផ្សេងៗចំនួន ២៦
គោលដៅ រួមមាន ហ្គាប៉ុង អូស្ត្រាលី ជាដើម មានចំនួន
៧៨ ១៦៩ តោន។

China is the lead market, which the amount
is 159,253 tonnes, European Union (EU
including England) is 149,848 tonnes,
ASEAN Members is 60,933 tonnes, and the
rest (78,169 tonnes) to 26 destinations,
mainly Gabon, Australia, and etc.